



អាជ្ញាធរអគ្គិសនីកម្ពុជា

លេខ ៤៦១៣/២០២២ អអក

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
~*~

សេចក្តីសម្រេច

ភ្នំពេញ, ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២២

ស្តីពីការកំណត់ថ្លៃភ្ជាប់ចរន្ត ប្រាក់កក់ធានាថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាបម្រើអតិថិជន ដែលអ្នកផ្តល់សេវាអគ្គិសនីត្រូវអនុវត្ត ក្នុងការផ្គត់ផ្គង់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា

អាជ្ញាធរអគ្គិសនីកម្ពុជា

- អនុវត្តតាមការកំណត់របស់ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយ ព្រះរាជក្រម លេខ នស/រកម/០២០១/០៣ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០១
- យោងបទប្បញ្ញត្តិស្តីពីលក្ខខណ្ឌទូទៅក្នុងការផ្គត់ផ្គង់អគ្គិសនី នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែល អនុម័តដោយសម័យប្រជុំរបស់អាជ្ញាធរអគ្គិសនីកម្ពុជាលើកទី១៤ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៣
- យោងការសម្រេចនៃសម័យប្រជុំរបស់អាជ្ញាធរអគ្គិសនីកម្ពុជាលើកទី២៨៧ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥

សម្រេច

ប្រការ ១ .-

កំណត់ «ថ្លៃភ្ជាប់ចរន្ត» ដែលជាការចូលរួមចំណែកវិនិយោគរបស់អ្នកប្រើប្រាស់អគ្គិសនី លើ ហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ចរន្ត ស្របតាមការកំណត់នៃបទប្បញ្ញត្តិស្តីពី «លក្ខខណ្ឌទូទៅក្នុងការផ្គត់ ផ្គង់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា» ដែលអ្នកស្នើសុំភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់ ធុនតូច ធុនមធ្យម ធុនធំ និងដុំ ត្រូវបង់នៅពេលស្នើសុំភ្ជាប់ចរន្តពីអ្នកផ្តល់សេវាអគ្គិសនី នៅក្នុងព្រះរាជា ណាចក្រកម្ពុជា ដូចខាងក្រោម ៖

១. ចំពោះអ្នកប្រើប្រាស់ធុនតូច

កម្លាំងស្នើសុំប្រើប្រាស់	ថ្លៃភ្ជាប់ចរន្ត	កាតព្វកិច្ចរបស់អ្នកផ្តល់សេវាអគ្គិសនី
ក-ប្រភេទ ១ហ្វា		
៥ អាំពែរ	៣១,០០០ រៀល	បន្ទាប់ពីអ្នកស្នើសុំបានបង់ថ្លៃភ្ជាប់ចរន្ត អ្នកផ្តល់សេវាអគ្គិសនី ត្រូវទទួលបន្ទុកផ្តល់ សម្ភារៈឧបករណ៍ និងរៀបចំហេដ្ឋារចនា សម្ព័ន្ធបន្តចរន្ត រហូតដល់ក្រោមចំណុច ភ្ជាប់-ផ្តាច់«ឌីស្យុងទីផ្គត់ផ្គង់» ដែលអ្នក
១០ អាំពែរ	៦២,០០០ រៀល	
២០ អាំពែរ	២២៨,០០០ រៀល	
៣២ អាំពែរ	៣៦៨,០០០ រៀល	
៦៣ អាំពែរ	៧៣៦,០០០ រៀល	

ខ-ប្រភេទ ៣ហូរ		ស្នើសុំអាចភ្ជាប់ខ្សែរបស់ខ្លួន បន្តយកទៅប្រើប្រាស់បាន ។ សម្ភារៈ ឧបករណ៍ និងការតម្លើងខ្សែបណ្តាញចាប់ពីចំណុចភ្ជាប់-ផ្តាច់នេះ រហូតដល់ទីតាំងប្រើប្រាស់គឺជាបន្ទុករបស់អ្នកស្នើសុំផ្ទាល់។
៣២ អំពែរ	១,១០៤,០០០ រៀល	
៤០ អំពែរ	១,៣៦៨,០០០ រៀល	
៦៣ អំពែរ	២,២០៨,០០០ រៀល	
១០០ អំពែរ	៣,៣០០,០០០ រៀល	

២. ចំពោះអ្នកប្រើប្រាស់ធុនមធ្យម និងអ្នកប្រើប្រាស់ធុនធំ ថ្លៃភ្ជាប់ចរន្ត ស្មើនឹងការទទួលបន្ទុកលើការតភ្ជាប់ពីចំណុចរបស់អ្នកផ្តល់សេវាអគ្គិសនី មកប្រព័ន្ធប្រើប្រាស់របស់អ្នកប្រើប្រាស់ រួមមានខ្សែបណ្តាញ ប្រព័ន្ធនាឡិកាស្ទង់ និងបរិក្ខាររួមផ្សំ ដែលអ្នកស្នើសុំ និងអ្នកផ្តល់សេវាអគ្គិសនីឯកភាពគ្នា។ ចំពោះការទទួលបន្ទុកខាងលើ អ្នកស្នើសុំអាចមានជម្រើស ២ គឺទី១.បង់ថ្លៃការតភ្ជាប់ឲ្យអ្នកផ្តល់សេវាអគ្គិសនី ដើម្បីអ្នកផ្តល់សេវាអគ្គិសនីរៀបចំជូន ឬទី២.អ្នកស្នើសុំទទួលបន្ទុករៀបចំការតភ្ជាប់ដោយខ្លួនឯង ឲ្យតែការតភ្ជាប់នេះ គោរពតាមស្តង់ដារបច្ចេកទេស សុវត្ថិភាព និងលទ្ធផលនៃការធ្វើតេស្តដំណើរការ អាចទទួលយកបានដោយអ្នកផ្តល់សេវាអគ្គិសនី។
៣. ចំពោះអ្នកប្រើប្រាស់ដុំ ការតភ្ជាប់ចរន្តមានលក្ខណៈពិសេសដែលប្រែប្រួល តាមករណីនីមួយៗ រួចការតភ្ជាប់ទៀតសោត នឹងអាស្រ័យលើការចូលរួមរវាងអ្នកផ្តល់សេវាបណ្តាញជាតិ និងអ្នកស្នើសុំ។ អាស្រ័យហេតុនេះ ថ្លៃភ្ជាប់ចរន្ត ចំពោះការតភ្ជាប់របស់អ្នកប្រើប្រាស់ដុំ នឹងកំណត់តាមកិច្ចព្រមព្រៀងផ្គត់ផ្គង់អគ្គិសនី រវាងអ្នកផ្តល់សេវាអគ្គិសនី ជាមួយអ្នកប្រើប្រាស់ ដែលអាជ្ញាធរអគ្គិសនីកម្ពុជានឹងពិនិត្យផ្ទៀងផ្ទាត់ មុននឹងអនុញ្ញាតឲ្យចុះហត្ថលេខា។
៤. និយមន័យរបស់អ្នកប្រើប្រាស់ធុនតូច ធុនមធ្យម ធុនធំ និងដុំ មានចែងនៅក្នុងបទប្បញ្ញត្តិស្តីពី «លក្ខខណ្ឌទូទៅក្នុងការផ្គត់ផ្គង់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា» ។

ប្រការ ២ .-

កំណត់ការបង់ថ្លៃភ្ជាប់ចរន្តបន្ថែមសម្រាប់អ្នកប្រើប្រាស់អគ្គិសនីណា ដែលបានភ្ជាប់ចរន្តប្រើប្រាស់រួចហើយ ប៉ុន្តែមានបំណងតម្លើងកម្លាំងប្រើប្រាស់របស់ខ្លួន ដូចខាងក្រោម ៖

១. អ្នកប្រើប្រាស់ធុនតូច ត្រូវបង់ប្រាក់បន្ថែមបង្គ្រប់ថ្លៃនៃកម្លាំងដែលខ្លួនស្នើសុំថ្មី ពីលើថ្លៃដែលខ្លួនបានបង់មុន ។
២. អ្នកប្រើប្រាស់ធុនមធ្យម និងធុនធំ ទទួលបន្ទុកចេញថ្លៃកែសម្រួលនៃខ្សែបណ្តាញ ប្រព័ន្ធនាឡិកាស្ទង់ និងបរិក្ខាររួមផ្សំ ដើម្បីអាចប្រើប្រាស់តាមកម្លាំងស្នើសុំថ្មី។ សម្ភារៈ ឧបករណ៍ដែលនៅសល់មិនត្រូវប្រើនៅក្នុងការភ្ជាប់ចរន្តថ្មីនេះ ត្រូវបិតនៅក្នុងសិទ្ធសម្រេចរបស់អ្នកស្នើសុំ ។

ប្រការ ៣ .-

កំណត់ «ប្រាក់កក់ធានាថ្លៃប្រើប្រាស់អគ្គិសនី» ដែលជាប្រាក់តម្កល់ធានាថ្លៃប្រើប្រាស់អគ្គិសនី ចំនួន ១ ខែមុន មុនពេលអ្នកផ្តល់សេវាអគ្គិសនី ចេញវិក្កយបត្រទាញថ្លៃអគ្គិសនីដែលបានប្រើប្រាស់

រូប ១ អ្នកស្នើសុំប្រើប្រាស់អគ្គិសនីធុនតូច ធុនមធ្យម ធុនធំ និងដុំ ត្រូវបង់ នៅពេលស្នើសុំភ្ជាប់ចរន្ត ពីអ្នកផ្តល់សេវាអគ្គិសនី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម ៖

១. អ្នកប្រើប្រាស់ធុនតូច

កម្លាំងស្នើសុំប្រើប្រាស់	មាត្រដ្ឋានគិតប្រាក់កក់ ធានាថ្លៃប្រើប្រាស់អគ្គិសនី		
	អតិថិជនលំនៅដ្ឋាន និងអាគាររដ្ឋបាល	អតិថិជនអាជីវកម្ម និងសិប្បកម្ម	អតិថិជនផ្ទះជួលបរទេស សណ្ឋាគារ និងស្ថានទូត
ក- ប្រភេទ ១ ហូរ			
៥ អំពែរ	៥អំពែរ x ៧.៥គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	៥អំពែរ x ៣០គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	៥អំពែរ x ៤០គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់
១០ អំពែរ	១០អំពែរ x ៧.៥គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	១០អំពែរ x ៣០គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	១០អំពែរ x ៤០គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់
២០ អំពែរ	២០អំពែរ x ៧.៥គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	២០អំពែរ x ៣០គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	២០អំពែរ x ៤០គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់
៣២ អំពែរ	៣២អំពែរ x ១៥គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	៣២អំពែរ x ៣០គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	៣២អំពែរ x ៤០គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់
៦៣ អំពែរ	៦៣អំពែរ x ១៥គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	៦៣អំពែរ x ៣០គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	៦៣អំពែរ x ៤០គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់
ខ- ប្រភេទ ៣ ហូរ			
២០ អំពែរ	២០អំពែរ x ៣ហូរ x ១៥ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	២០អំពែរ x ៣ហូរ x ៣០ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	២០អំពែរ x ៣ហូរ x ៤០ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់
៣២ អំពែរ	៣២អំពែរ x ៣ហូរ x ១៥ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	៣២អំពែរ x ៣ហូរ x ៣០ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	៣២អំពែរ x ៣ហូរ x ៤០ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់
៤០ អំពែរ	៤០អំពែរ x ៣ហូរ x ១៥ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	៤០អំពែរ x ៣ហូរ x ៣០ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	៤០អំពែរ x ៣ហូរ x ៤០ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់
៦៣ អំពែរ	៦៣អំពែរ x ៣ហូរ x ១៥ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	៦៣អំពែរ x ៣ហូរ x ៣០ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	៦៣អំពែរ x ៣ហូរ x ៤០ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់
៩០ អំពែរ	៩០អំពែរ x ៣ហូរ x ១៥ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	៩០អំពែរ x ៣ហូរ x ៣០ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	៩០អំពែរ x ៣ហូរ x ៤០ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់
១០០ អំពែរ	១០០អំពែរ x ៣ហូរ x ១៥ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	១០០អំពែរ x ៣ហូរ x ៣០ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់	១០០អំពែរ x ៣ហូរ x ៤០ គ.វ៉.ម៉/ខែ x អត្រាថ្លៃលក់

២. អ្នកប្រើប្រាស់ធុនមធ្យម

ចំពោះការស្នើសុំភ្ជាប់ចរន្ត ដែលមានអានុភាពចាប់ពី ៥០ kVA ដល់ ២៧៥ kVA (កាវ៉េអា) ប្រាក់កក់ធានាអប្បបរមា ដែលអ្នកស្នើសុំមានកាតព្វកិច្ចត្រូវតម្កល់ទុក ដើម្បីធានាលើបរិមាណថាមពលអគ្គិសនីបានប្រើប្រាស់មុន ១ ខែ មុនពេលចេញវិក្កយបត្រ ត្រូវគណនាតាមរូបមន្ត ខាងក្រោម ៖

$$= \text{ទំហំស្នើសុំជា កាវ៉េអា} \times ៧០\% \times ០.៩ \times ១០ \text{ ម៉ោង} \times ២៥ \text{ ថ្ងៃ} \times ៥០\% \times \text{អត្រាថ្លៃលក់} \text{ ។}$$

៣.អ្នកប្រើប្រាស់ធុនធំ

ចំពោះការស្នើសុំភ្ជាប់ចរន្ត ដែលមានអានុភាពចាប់ពី ២៧៥ kVA (ការវ៉ែអា) ដល់ ១០ MVA (មេហ្គាវ៉ុលអំពែរ) ប្រាក់កក់ធានាអប្បបរមា ដែលអ្នកស្នើសុំមានកាតព្វកិច្ចត្រូវតម្កល់ទុកនៅពេលស្នើសុំដំបូង ដើម្បីធានាលើបរិមាណថាមពលអគ្គិសនីដែលបានប្រើប្រាស់មុន ១ ខែ មុនពេលចេញវិក្កយបត្រ ត្រូវគណនាតាមអានុភាពតម្លើង និងតាមរូបមន្ត ដូចខាងក្រោម ៖

- ចំពោះអានុភាពស្នើសុំ ចាប់ពី ២៧៥ ការវ៉ែអា ដល់ ១,០០០ ការវ៉ែអា
= ទំហំស្នើសុំជា ការវ៉ែអា x ៦០% x ០.៩ x ១០ ម៉ោង x ២៥ ថ្ងៃ x ៥០% x អត្រាថ្លៃលក់
- ចំពោះអានុភាពស្នើសុំចាប់ពី ១,០០១ ការវ៉ែអា ដល់ ៣,០០០ ការវ៉ែអា
= ទំហំស្នើសុំជា ការវ៉ែអា x ៦០% x ០.៩ x ១០ ម៉ោង x ២៥ ថ្ងៃ x ៤០% x អត្រាថ្លៃលក់
- ចំពោះអានុភាពស្នើសុំចាប់ពី ៣,០០១ ការវ៉ែអា ដល់ ១០ មេហ្គាវ៉ុលអំពែរ
= ទំហំស្នើសុំជា ការវ៉ែអា x ៦០% x ០.៩ x ១០ ម៉ោង x ២៥ ថ្ងៃ x ៣០% x អត្រាថ្លៃលក់

៤.អ្នកប្រើប្រាស់ដុំ

ចំពោះការស្នើសុំភ្ជាប់ចរន្ត ដែលមានអានុភាពចាប់ពី ១០ MVA (មេហ្គាវ៉ុលអំពែរ) ឡើងទៅ ប្រាក់កក់ធានាអប្បបរមា ដែលអ្នកស្នើសុំមានកាតព្វកិច្ចត្រូវតម្កល់ទុកនៅពេលស្នើសុំដំបូង ដើម្បីធានាលើបរិមាណថាមពលអគ្គិសនីដែលបានប្រើប្រាស់មុន ១ ខែ មុនពេលចេញវិក្កយបត្រ ត្រូវគណនាតាមរូបមន្ត = ទំហំស្នើសុំជា ការវ៉ែអា x ៦០% x ០.៩ x ១០ ម៉ោង x ២៥ ថ្ងៃ x ៣០% x អត្រាថ្លៃលក់។

«ប្រាក់កក់ធានាថ្លៃប្រើប្រាស់អគ្គិសនី» នេះ អនុវត្តតែសម្រាប់ស្នើសុំភ្ជាប់ចរន្តថ្មីប៉ុណ្ណោះ។ ក្នុងករណីក្រោយពេលភ្ជាប់ចរន្តរួច ប្រសិនបើកំណើនការប្រើប្រាស់របស់អតិថិជនកើនឡើង លើសពីបរិមាណថាមពលអប្បបរមាខាងលើចំនួន ៣ ខែជាប់គ្នា អ្នកផ្តល់សេវាអគ្គិសនី អាចតម្រូវឲ្យអ្នកប្រើប្រាស់បង់ប្រាក់កក់បន្ថែម ឲ្យស្មើនឹងចំនួនដែលកើនឡើងនោះ។

ប្រការ ៤ .-

ក្នុងករណីអ្នកស្នើសុំភ្ជាប់ចរន្ត ជាអ្នកចេញថ្លៃវិនិយោគលើខ្សែបណ្តាញ សម្ភារៈឧបករណ៍ត្រង់ស្ទួរ បន្ទាប់ពីភ្ជាប់ចរន្តរួច ឧបករណ៍ និងសម្ភារៈទាំងនេះ បិតនៅជាកម្មសិទ្ធិរបស់អ្នកស្នើសុំប្រើប្រាស់ ។ អ្នកប្រើប្រាស់នោះ អាចចរចាជាមួយអ្នកកាន់អាជ្ញាប័ណ្ណ ដើម្បីតម្កល់ទុកខ្សែបណ្តាញសម្ភារៈឧបករណ៍ ត្រង់ស្ទួរទាំងនោះ ជាការធានាចំពោះផ្នែកណាមួយ ឬទាំងអស់នៃប្រាក់កក់អាស្រ័យទៅ តាមការឯកភាពរបស់ភាគីទាំង ២។ ការឯកភាពនេះ ត្រូវមានចែងក្នុងកិច្ចព្រមព្រៀងផ្គត់ផ្គង់អគ្គិសនី ។

ប្រការ ៥ .-

ពេលអ្នកស្នើសុំបង់ប្រាក់កក់រួច អ្នកផ្តល់សេវាអគ្គិសនី ត្រូវចេញប័ណ្ណប្រាក់កក់ឲ្យអ្នកស្នើសុំ

ដើម្បីជាកស្ថតាង និងសម្រាប់ដក «ប្រាក់កក់ធានាថ្លៃប្រើប្រាស់អគ្គិសនី» នេះវិញ នៅពេលបញ្ចប់ កិច្ចព្រមព្រៀងផ្គត់ផ្គង់អគ្គិសនី។ អ្នកផ្តល់សេវាអគ្គិសនីត្រូវប្រគល់ប្រាក់កក់ធានានេះ ឲ្យទៅអ្នកប្រើ ប្រាស់វិញ ក្នុងរយៈពេល ១៥ ថ្ងៃ យ៉ាងយូរ បន្ទាប់ពីកិច្ចព្រមព្រៀងផ្គត់ផ្គង់អគ្គិសនីត្រូវបានបញ្ចប់ និងបន្ទាប់ពីអ្នកប្រើប្រាស់បានទូទាត់បំណុលរួច ។

ប្រការ ៦ .-

អតិថិជនកំពុងប្រើប្រាស់អគ្គិសនី ដែលបានភ្ជាប់ចរន្តប្រើប្រាស់ហើយ ហើយកំពុងតែបន្តការ ប្រើប្រាស់ធម្មតា ពុំមានកាតព្វកិច្ចត្រូវបង់ប្រាក់កក់ធានាថ្លៃប្រើប្រាស់អគ្គិសនី ដែលកំណត់ក្នុង ប្រការ ៣ ខាងលើឡើយ ដោយចាត់ទុកដូចជាបានបង់ប្រាក់កក់ តាមកម្លាំងប្រើប្រាស់រួចហើយ ទោះជាប្រភពនៃការបង់ប្រាក់កក់ពីមុន មានលក្ខណៈខុសពីការកំណត់ក្នុងប្រការ ៣ ខាងលើក៏ ដោយ ។ ក្នុងករណីដែលអ្នកប្រើប្រាស់ ធុនតូច ធុនមធ្យម ធុនធំ និងដុំ កំពុងប្រើប្រាស់អគ្គិសនី ហើយមានបំណងតម្លើងកម្លាំងប្រើប្រាស់របស់ខ្លួនបន្ថែម អ្នកប្រើប្រាស់នោះ ត្រូវបង់ប្រាក់កក់ធានា ការប្រើប្រាស់អគ្គិសនីបន្ថែមបង្រួប តាមអត្រាកំណត់ថ្មីក្នុងប្រការ ៣ តាមរូបមន្តប្រាក់កក់បង្រួប ស្មើចំនួនប្រាក់កក់ តាមអានុភាពស្មើស្ម័គ្រ ដកចំនួនប្រាក់កក់ពីមុនដែលមានស្រាប់ ។

ប្រការ ៧ .-

ចំពោះ «ថ្លៃភ្ជាប់ចរន្ត» និង «ប្រាក់កក់ធានាថ្លៃប្រើប្រាស់» អ្នកផ្តល់សេវាអគ្គិសនីអាចពិនិត្យ លទ្ធភាពផ្តល់ការអនុគ្រោះដល់អតិថិជនអ្នកស្នើសុំភ្ជាប់ចរន្តថ្មី ឲ្យគេអាចពន្យារពេលបង់ថ្លៃភ្ជាប់ចរន្ត និងប្រាក់កក់ធានាថ្លៃប្រើប្រាស់អគ្គិសនី ឬអាចបង់រំលស់ច្រើនលើកបាន ។ រយៈពេលអនុគ្រោះ និងចំនួនលើកត្រូវបង់ ត្រូវកំណត់ដោយយោងទៅតាមទំនុកចិត្តរបស់អ្នកផ្តល់សេវាអគ្គិសនី លើ អ្នកស្នើសុំភ្ជាប់ចរន្ត។

ប្រការ ៨ .-

អ្នកផ្តល់សេវាអគ្គិសនីមានសិទ្ធិធ្វើការពិសោធន៍ ដើម្បីត្រួតពិនិត្យធ្វើការផ្លាស់ប្តូរ និងធ្វើឲ្យទាន់ សម័យប្រព័ន្ធនាឡិកាស្ទង់របស់អ្នកប្រើប្រាស់ ដែលកំពុងភ្ជាប់ជាមួយបណ្តាញចែកចាយរបស់ខ្លួន បាន ប៉ុន្តែរាល់ការចំណាយសម្រាប់អ្នកប្រើប្រាស់ធុនតូច គឺជាបន្ទុករបស់អ្នកផ្តល់សេវាអគ្គិសនីលើក លែងតែករណីអ្នកប្រើប្រាស់ប្រព្រឹត្តិល្មើស ដោយធ្វើឲ្យប្រព័ន្ធនាឡិកាស្ទង់ដំណើរការមិនប្រក្រតី ឬខូច លែងដំណើរការ។ សម្រាប់អ្នកប្រើប្រាស់ធុនមធ្យម ធុនធំ និងដុំ គឺជាបន្ទុករបស់អ្នកប្រើប្រាស់ ស្រប តាមបទប្បញ្ញត្តិស្តីពី «លក្ខខណ្ឌទូទៅក្នុងការផ្គត់ផ្គង់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

ប្រការ ៩ .-

អនុញ្ញាតឲ្យអ្នកផ្តល់សេវាអគ្គិសនី យកថ្លៃសេវាបម្រើអតិថិជន ស្របតាមការកំណត់នៃបទ ប្បញ្ញត្តិស្តីពី «លក្ខខណ្ឌទូទៅក្នុងការផ្គត់ផ្គង់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា» ទៅតាមថ្លៃ

សេវា ដូចមានកំណត់ខាងក្រោម ៖

បរិយាយ	ថ្លៃសេវាបម្រើអតិថិជន
១. ថ្លៃសេវាប្រើប្រាស់អគ្គិសនីអប្បបរមាប្រចាំខែ	
គ្រប់ទំហំអំពែរ និងគ្រប់ប្រភេទអតិថិជន	១,៥០០ រៀល ក្នុង ១ ខែ
២. ថ្លៃសេវាផ្តាច់-ភ្ជាប់ការផ្គត់ផ្គង់ចរន្តអគ្គិសនី លើទីតាំងប្រើប្រាស់អគ្គិសនីដែលជាប់ជំពាក់ថ្លៃប្រើប្រាស់អតិថិជនហួសកាលកំណត់ នៅក្នុងវិគ្គយបត្រប្រើប្រាស់ប្រចាំខែ	
អតិថិជនតង់ស្យុងទាប	១០,០០០ រៀល ក្នុង ១ ដង
អតិថិជនតង់ស្យុងមធ្យម	២០,០០០ រៀល ក្នុង ១ ដង
៣. ថ្លៃសេវាសុំផ្អាកការប្រើប្រាស់អគ្គិសនីបណ្តោះអាសន្ន	
គ្រប់ទំហំអំពែរ និងគ្រប់ប្រភេទអតិថិជន	៤០,០០០ រៀល ក្នុង ១ ដង
៤. ថ្លៃសេវាពិនិត្យផ្ទៀងផ្ទាត់លេខអំណាននាឡិកាស្ទង់ (ករណីពិនិត្យឃើញថា ស្រង់លេខអំណាននាឡិកាស្ទង់ ត្រឹមត្រូវ អ្នកប្រើប្រាស់ត្រូវបង់ថ្លៃសេវាផ្ទៀងផ្ទាត់ ។ ករណីពិនិត្យឃើញថា ស្រង់លេខអំណាននាឡិកាស្ទង់ខុស អ្នកប្រើប្រាស់ ពុំតម្រូវឲ្យបង់ថ្លៃសេវាទេ។	
ប្រភេទលំនៅដ្ឋានធម្មតា	៥,០០០ រៀល ក្នុង ១ ដង
ប្រភេទក្រៅពីលំនៅដ្ឋានធម្មតា	១០,០០០ រៀល ក្នុង ១ ដង

ប្រការ ១០ .-

សេចក្តីសម្រេចនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅរហូតដល់មានការកែសម្រួលឡើងវិញ ដោយអាជ្ញាធរអគ្គិសនីកម្ពុជា ស្របតាមច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា និងបទប្បញ្ញត្តិស្តីពី «លក្ខខណ្ឌទូទៅក្នុងការផ្គត់ផ្គង់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា» ។ សេចក្តីសម្រេចទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ ១១ .-

អ្នកផ្តល់សេវាអគ្គិសនី មានភារៈកិច្ចផ្សព្វផ្សាយ និងអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចនេះ ជាមួយអ្នកប្រើប្រាស់របស់ខ្លួនគ្រប់ប្រភេទដែលពាក់ព័ន្ធនិងទទួលបន្ទុកអនុវត្តឲ្យមានប្រសិទ្ធភាព។

ចម្លងជូន ៖

- ក្រសួងរ៉ែ និងថាមពល
- សាលារាជធានីភ្នំពេញ-សាលាខេត្ត ពាក់ព័ន្ធ
- មន្ទីររ៉ែ និងថាមពល រាជធានី-ខេត្ត ពាក់ព័ន្ធ
- សាលាក្រុង-ខណ្ឌ-ស្រុក ពាក់ព័ន្ធ
- សាលាឃុំ-សង្កាត់ ពាក់ព័ន្ធ
- «ដើម្បីជូនជ្រាប»
- អ្នកផ្តល់សេវាអគ្គិសនី ពាក់ព័ន្ធ
- «ដើម្បីផ្សព្វផ្សាយ និងអនុវត្ត»
- ឯកសារ-កាលប្បវត្តិ


រដ្ឋមន្ត្រីអគ្គិសនីកម្ពុជា
ប្រធាន
បណ្ឌិត.ធី នរិន្ទ